

សេចក្តីណែនាំស្តីពីការស្វែងរកការធានារ៉ាប់រងដោយសន្តិវិធីសម្រាប់ បំពេញកម្មបរទេស

តើប្រាក់ធានារ៉ាប់រងអសកម្មសម្រាប់បំពេញកម្មបរទេសជាអ្វី?

- ប្រាក់ធានារ៉ាប់រងដែលដែនកំណត់សិទ្ធិអាជ្ញាយុកាលត្រូវបានបញ្ចប់ ពីព្រោះរយៈពេល បីឆ្នាំបានកន្លងផុតទៅពីកាលបរិច្ឆេទដែលបានកើតឡើង ហេតុផលសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងរបស់និយោជិតបរទេស (ការធានារ៉ាប់រងការចាកចេញ និងការធានារ៉ាប់រងលើថ្លៃដើមគ្រឿងបរិក្ខារ) ប៉ុន្តែមិនត្រូវបានទទួលដោយកម្មបរទេស ហើយត្រូវបានផ្ទេរទៅសេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកូរ៉េ (HRDK) ដោយក្រុមហ៊ុនធានារ៉ាប់រង (Samsung Fire & Marine Insurance) ។

* ការធានារ៉ាប់រងលើការចេញដំណើរ (ប្រាក់សោធននិរត្តន៍) និងការធានារ៉ាប់រងថ្លៃគ្រឿងបរិក្ខារ (ថ្លៃសំបុកយន្តហោះ)

ការសាកសួរតាមសំណើ និងវិធីសាស្ត្រនៃការស្នើសុំ ។ល។

- កន្លែងដែលត្រូវស្នើសុំ

- បេក្ខជនដាក់ពាក្យនៅក្រៅប្រទេស៖ មជ្ឈមណ្ឌល EPS ក្រៅប្រទេស (16)
- បេក្ខជននៅប្រទេសកូរ៉េ៖ ទីភ្នាក់ងារសេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកូរ៉េ (27)

- ការកំណត់អត្តសញ្ញាណនៃការធានារ៉ាប់រងអសកម្ម

- ការសាកសួរតាមរយៈ គេហទំព័រ EPS (ឬកម្មវិធី) ៖ ចូលរួម និងចូលប្រព័ន្ធ EPS (www.eps.go.kr) សម្រាប់

សេវាកម្មការជូនដំណឹងដោយស្វ័យប្រវត្តិសម្រាប់ការកំណត់អត្តសញ្ញាណកម្មវត្តមាននៃការធានារ៉ាប់រងអសកម្ម (ការអនុវត្តចាប់តាំងពីខែមិថុនា ឆ្នាំ 2016) ។

* អ្នកអាចចូលរួមជាមួយលេខចុះបញ្ជីឈ្មោះជនបរទេស (ប្រសិនបើមិនមានទេ លេខលិខិតឆ្លងដែន) ដោយគ្មានលិខិតបញ្ជាក់សាធារណៈ

- ឯកសារដែលត្រូវដាក់ជូន (3) ៖ ពាក្យស្នើសុំធានារ៉ាប់រងអសកម្ម, លេខចុះបញ្ជីឈ្មោះជនបរទេស (ឬលេខលិខិតឆ្លងដែន) និងសៀវភៅធានារ៉ាប់រងអ្នកដាក់ពាក្យ

* ឯកសារបន្ថែមអាចត្រូវបានតម្រូវទាមទារ សូមយោងលើ

“ឯកសារដែលត្រូវភ្ជាប់មកជាមួយសម្រាប់ពាក្យសុំធានារ៉ាប់រងដោយអសកម្ម។

- វិធីសាស្ត្រនៃការស្នើសុំ៖ ការទៅជួបដោយផ្ទាល់, ទូរសារ និងការស្នើសុំតាមរយៈទូរសព្ទចល័ត គឺអាចធ្វើទៅបាន (di.hrdkorea.or.kr).

ព័ត៌មានទំនាក់ទំនងរបស់ទីភ្នាក់ងារនៃសេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកូរ៉េ និងមជ្ឈមណ្ឌល EPS

- ទីភ្នាក់ងារសេវាកម្មអភិវឌ្ឍន៍ធនធានមនុស្សនៃប្រទេសកូរ៉េ (ទីភ្នាក់ងារចំនួន 27)

ទីភ្នាក់ងារ	ទំនាក់ទំនង	ទីភ្នាក់ងារ	ទំនាក់ទំនង
សាខា Seoul ខាងត្បូង	02-6097-7129	ទីស្នាក់ការកណ្តាលស្រុក Daegu	053-580-2393
សាខា Gangwon	033-248-8538	សាខា Gyeongbuk	054-840-3016
សាខា Gangwon ខាង	033-650-5726	សាខា Gyeongbuk ខាង	054-230-3225

កើត		កើត	
ទីស្នាក់ការកណ្តាលស្រុក Incheon	032-820-8664	សាខា Gyeongbuk ខាងលិច	054-713-3003
សាខា Gyeonggi	031-249-1246	ទីស្នាក់ការកណ្តាលស្រុក Gwangju	062-970-1753
សាខា Gyeonggi ខាងជើង	031-850-9153	សាខា Jeonbuk	063-210-9202
សាខា Gyeonggi ខាងកើត	031-750-6235	សាខា Jeonnam	061-720-8522
សាខា Gyeonggi ខាងលិច	032-719-0806	សាខា Jeonnam ខាងលិច	061-288-3515
សាខា Gyeonggi ខាងត្បូង	031-615-9043	សាខា Jeju	064-729-0725
ទីស្នាក់ការកណ្តាលស្រុក Busan	051-330-1832	ទីស្នាក់ការកណ្តាលស្រុក Daejeon	042-580-9166
សាខា Busan ខាងត្បូង	051-620-1938	សាខា Chungbuk	043-279-9025
សាខា Gyeongnam	055-212-7223	សាខា Chungnam	041-620-7626
សាខា Gyeongnam ខាងលិច	055-791-0712	សាខា Sejong	044-410-8011
សាខា Ulsan	052-220-3240		

○ មជ្ឈមណ្ឌល EPS ក្រៅប្រទេស (ទីភ្នាក់ងារចំនួន 16)

ទីភ្នាក់ងារ	ទំនាក់ទំនង	ទីភ្នាក់ងារ	ទំនាក់ទំនង
ប្រទេសហ្វីលីពីន	(001-63) 2-470-1853	ប្រទេសកម្ពុជា	(001-855) 23-997-822
ប្រទេសថៃ	(001-66) 2-245-9433	ប្រទេសចិន	(001-86) 10-8531-0660
ប្រទេសឥណ្ឌូនេស៊ី	(001-62) 21-7918-6012		
ប្រទេសវៀតណាម	(001-84) 24-3773-7273	ប្រទេសបង់ក្លាដែស	(001-880) 2-988-9925
ប្រទេសស្រីលង្កា	(001-94) 112-886-945	ប្រទេសកៀហ្ស៊ីស្តាន	(001-996) 555-729-728
ប្រទេសម៉ុងហ្គោល	070-7431-0193	ប្រទេសនេប៉ាល់	(001-977) 1-552-0445
ប្រទេសអ៊ីសបេគីស្ថាន	(001-998) 90-346-1834	ប្រទេសមីយ៉ាន់ម៉ា	(001-95) 9-4262-17648
ប្រទេសប៉ាគីស្ថាន	(001-92) 51-844-4250	ប្រទេសទីម័រខាងកើត	(001-670) 331-3328